



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៥ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការរៀបចំ និងការគ្រប់គ្រងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី ២៥ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០២៩៥ ចុះថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតក្រុមប្រឹក្សាជាន់ខ្ពស់ផ្នែកវប្បធម៌ជាតិ
- បានឃើញព្រះរាជក្រម លេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ ចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការបង្កើត និងការកំណត់តំបន់ការពារធម្មជាតិ
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៤០៦/១៨៣ ចុះថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០០៦ ស្តីពីការកំណត់រមណីយដ្ឋានប្រាសាទព្រះវិហារ
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៦០៦/២៤៨ ចុះថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០០៦ ស្តីពីការបង្កើតអាជ្ញាធរជាតិ ដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ
- បានទទួលការយល់ព្រមពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០០៦

សម្រេច

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះ មានគោលដៅកំណត់ និងគ្រប់គ្រងតំបន់មណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ ។

មាត្រា ២ .-

អនុក្រឹត្យនេះ មានគោលបំណងដូចតទៅ ៖

- ធានាការអភិវឌ្ឍតំបន់មណីយដ្ឋានប្រាសាទព្រះវិហារប្រកបដោយចីរភាព និងបរិស្ថាន
- អភិរក្សកេរដំណែលវប្បធម៌ និងធនធានធម្មជាតិ
- ជំរុញការទាក់ទាញទេសចរជាតិ និងអន្តរជាតិ ។

មាត្រា ៣ .-

អនុក្រឹត្យនេះ មានវិសាលភាពលើរាល់តំបន់ការពារតាមប្លង់កំណត់ ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ នស/រកត/ ០៤០៦/១៨៣ ចុះ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០០៦ ស្តីពីការកំណត់មណីយដ្ឋានប្រាសាទព្រះវិហារ ។

មាត្រា ៤ .-

ការរៀបចំ ចាត់ចែង និងគ្រប់គ្រងតំបន់មណីយដ្ឋានប្រាសាទព្រះវិហារ ជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ ដែលបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/ ០៦០៦/២៤៨ ចុះថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០០៦ ដោយមានកិច្ចសហការជិតស្និទ្ធ និងជាប្រចាំជាមួយអាជ្ញាធរដែនដី ។

ជំពូកទី ២

ការគ្រប់គ្រង និង ការអភិវឌ្ឍ

ផ្នែកទី ១

ការអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ

មាត្រា ៥ .-

ក្នុងរាល់កិច្ចអភិវឌ្ឍន៍រមណីយដ្ឋានវប្បធម៌ធម្មជាតិ ក្នុងតំបន់ទាំង ៤ (បួន) អ.ជ.ព.វ ត្រូវ ៖

- រៀបចំនីតិក្រម សម្រាប់ពិនិត្យឡើងវិញ និងអនុម័តគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ

- ធានាថា រាល់គម្រោងអភិវឌ្ឍន៍ ត្រូវបានគិតគូរអំពីផលប៉ះពាល់បរិស្ថាន មានគម្រោងសម្រាប់ជំនួស និងបន្ថយផលប៉ះពាល់អវិជ្ជមានឱ្យមានកម្រិតទាបបំផុត

បញ្ចូលការវាយតម្លៃ ផលប៉ះពាល់បរិស្ថាន ក្នុងការស្រាវជ្រាវវត្ថុបុរាណ នៅតំបន់ពាក់ព័ន្ធទាំងនោះ

នោះ

ធ្វើកំណាយសង្គ្រោះផ្នែកបុរាណវិទ្យា ដើម្បីប្រមូលទិន្នន័យផ្នែកបុរាណវិទ្យា និងវត្ថុបុរាណមករក្សាទុកជាមុនសិន បើជាការចាំបាច់ មុននិងចាប់ផ្តើមដំណើរការអភិវឌ្ឍ។

មាត្រា ៦ .-

ការអភិវឌ្ឍក្នុងរមណីយដ្ឋានមានប្រាសាទក្នុងតំបន់ ១ ត្រូវហាមឃាត់ លើកលែងតែការអភិវឌ្ឍណា ដែលមានសារប្រយោជន៍សម្រាប់កិច្ចការពារ និងការលើកស្ទួយតម្លៃនៃរមណីយដ្ឋាននោះ ។

ការអភិវឌ្ឍក្នុងរមណីយដ្ឋានមានប្រាសាទក្នុងតំបន់ ២ ត្រូវហាមឃាត់ លើកលែងតែការអភិវឌ្ឍណា ដែលមានសារប្រយោជន៍ សម្រាប់កិច្ចការពារ និងការលើកស្ទួយតម្លៃនៃស្ថានីយបុរាណវត្ថុនោះ ។

មាត្រា ៧ .-

រាល់កិច្ចអភិវឌ្ឍន៍រមណីយដ្ឋានវប្បធម៌ធម្មជាតិក្នុងតំបន់ ៣ អ.ជ.ព.វ ត្រូវកំណត់ប្លង់គោល និងប្លង់ប្រើប្រាស់ដីធ្លី ដែលត្រូវបានទទួលការយល់ព្រមពីរាជរដ្ឋាភិបាល ។

រាល់ការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ត្រូវមានការឯកភាពពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ។

រាល់ការផ្តល់លិខិតអនុញ្ញាតសាងសង់ ត្រូវចេញដោយ អ.ជ.ព.វ ហើយត្រូវគោរពតាម បទប្បញ្ញត្តិសក្តបនីយកម្ម និងសំណង់ ដែលត្រូវកំណត់ដោយអនុក្រឹត្យ ។

រាល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ស្ថាប័នមានសមត្ថកិច្ចត្រូវមានការឯកភាពពី អ.ជ.ព.វ. ។

មាត្រា ៨ ..

រាល់ការអភិវឌ្ឍសំណង់នានាក្នុងតំបន់ ៣ អ.ជ.ព.វ ត្រូវគិតគូរអំពីគុណភាពល្អប្រណិត រចនាប័ណ្ណខ្មែរ គួបផ្សំនិង សម័យទំនើប ដោយលើកទឹកចិត្តការប្រើប្រាស់ជាបឋម នូវសម្ភារៈសំណង់ដែលមាន ក្នុងស្រុក ហើយកម្ពស់សំណង់កម្រិតមិនឱ្យលើសពី ១០ ម៉ែត្រ (ដប់ម៉ែត្រ) គិតពីផ្ទៃដីកម្ពស់សូន្យម៉ែត្រ ដល់ស្នាប ជញ្ជាំង ។

ផ្នែកទី ២

អំពីបុរាណវិទ្យា

មាត្រា ៩ ..

ក្នុងសកម្មភាពបុរាណវិទ្យា នៅរមណីយដ្ឋានវប្បធម៌ធម្មជាតិ ក្នុងតំបន់ទាំង ៤ អ.ជ.ព.វ ត្រូវ +
- រៀបចំកម្មវិធីសំរិទ្ធដើម្បីសម្រុងព័ត៌មានបុរាណវត្ថុ នៅតំបន់ប្រាសាទព្រះវិហារ
- ធ្វើបញ្ជីសារពើភ័ណ្ឌស្ថានីយបុរាណវត្ថុនៅតំបន់ប្រាសាទព្រះវិហារ ហើយបញ្ជូលបញ្ជីនោះទៅក្នុង ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ

កំណត់សក្ខណៈវិនិច្ឆ័យ ព្រមទាំងកម្មវិធីសម្រាប់សំគាល់ស្ថានីយណាដែលជាចំណុចមានផល ប្រយោជន៍ ផ្នែកបុរាណវិទ្យា នវិទ្យា ឬ ប្រវត្តិវិទ្យា

- រៀបចំទិសដៅ និងគំរូកិច្ចព្រមព្រៀងសម្រាប់ចាត់ចែង គ្រប់គ្រងស្ថានីយទាំងអស់នោះ ក្នុង គោលបំណងស្រាវជ្រាវផ្នែកបុរាណវិទ្យា អប់រំ ឬ ទស្សនា
- កំណត់សក្ខណៈវិនិច្ឆ័យព្រមទាំងកម្មវិធី សម្រាប់សំគាល់ទេសភាពវប្បធម៌ត្រូវការពារ
- កំណត់ទិសដៅនយោបាយ ដើម្បីចាត់ចែងគ្រប់គ្រងទេសភាពវប្បធម៌ទាំងអស់នោះ ក្នុងគោល បំណងស្រាវជ្រាវផ្នែកបុរាណវិទ្យា អប់រំ ឬ ទស្សនា
- ដាក់ឱ្យមានអ្នកយាមល្អៗ ដើម្បីថែទាំ និងការពារស្ថានីយនីមួយៗ ។

មាត្រា ១០ ..

អ.ជ.ព.វ ត្រូវការពារយ៉ាងមធ្យមបរិវេណរមណីយដ្ឋានមានប្រាសាទក្នុងតំបន់ ១ ហើយគ្រប់គ្រង បរិវេណទាំងនោះ ក្នុងគោលបំណងស្រាវជ្រាវផ្នែកបុរាណវិទ្យា អប់រំ ឬ ទស្សនា ។

មាត្រា ១១ ..

អ.ជ.ព.វ ត្រូវ +
- ការពារយ៉ាងមធ្យមស្ថានីយបុរាណវត្ថុទាំងអស់ ព្រមទាំងសំណល់វប្បធម៌ដែលស្ថិតនៅលើដី ឬ ក្រោមដីក្នុងតំបន់ ២

- ត្រួតពិនិត្យ និងគ្រប់គ្រងរាល់សកម្មភាពនានា ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ អវិជ្ជមាន ដល់ស្ថានីយបុរាណវត្ថុទាំងអស់នោះ ។

ផ្នែកទី ៣

ការចាត់ចែងគ្រប់គ្រងទស្សនិកជន

មាត្រា ១២ .-

ក្នុងការចាត់ចែងគ្រប់គ្រងទស្សនិកជននៅរមណីយដ្ឋានវប្បធម៌ធម្មជាតិ ក្នុងតំបន់ទាំង ៤ អ.ជ.ព.វ ត្រូវ ៖

- គ្រប់គ្រងការចេញ ចូលរបស់សាធារណជន ដែលមានគោលបំណងស្រាវជ្រាវផ្នែកបុរាណវិទ្យា អប់រំ កីឡា និងទស្សនា
- អនុវត្តតាមគម្រោង និងទិសដៅច្បាស់លាស់ដោយកម្រិតទាំងពេលវេលាចេញ ចូលទាំងតម្លៃ ប័ណ្ណទស្សនា ទាំងតម្លៃកំសាន្តផ្សេងៗទៀត ចំពោះរាល់ការចេញ ចូលរបស់ទស្សនិកជន
- ទប់ស្កាត់រាល់សកម្មភាពបង្កការប៉ះពាល់គុណភាពបរិស្ថាន បណ្តាលមកពីទស្សនិកជន និង សាធារណជន ។

មាត្រា ១៣ .-

- ក្នុងការគ្រប់គ្រងទស្សនិកជនក្នុងតំបន់ ១ អ.ជ.ព.វ ត្រូវ ៖
- កំណត់ និងរៀបចំការចេញ ចូលទស្សនាតាមបែបបទ
- ដាក់ឱ្យមានជាប្រចាំនូវមន្ត្រីរបស់អាជ្ញាធរជាតិ ដើម្បីផ្តល់ព័ត៌មានណែនាំ ថែរក្សាសន្តិសុខ គុណ ភាពបរិស្ថាន និងផ្តល់សេវាផ្សេងៗដល់ទស្សនិកជន
- កំណត់តម្លៃប័ណ្ណទស្សនា ដោយមានការពិភាក្សា ឯកភាពជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រមូលចំណូល យកមកថែរក្សា និងចាត់ចែងគ្រប់គ្រងរមណីយដ្ឋាននោះ
- កម្រិតចំនួន និងទំហំក្រុមទស្សនិកជន ដើម្បីរក្សាគុណភាពទស្សនកិច្ច និងដើម្បីងាយស្រួលការ ពារប្រាង្គប្រាសាទ
- ត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវប្រភេទរថយន្តដែលអនុញ្ញាតឱ្យចេញ ចូល កម្រិតល្បឿនបើកបរ កំណត់ពេលវេលាឡើងចុះ និងតម្រូវឱ្យចូលចតនៅទីលានចំណតដែលបានកំណត់ ។

មាត្រា ១៤ .-

- ក្នុងការគ្រប់គ្រងទស្សនិកជនក្នុងតំបន់ ២ អ.ជ.ព.វ ត្រូវ ៖
- ហាមឃាត់រថយន្តដឹកជញ្ជូនចុះឆ្លងកាត់ ដែលគ្មានការអនុញ្ញាតពីអាជ្ញាធរជាតិ លើកលែងតែ កំណត់ផ្លូវចាប់ពីច្រកចេញ ចូលតាមរថយន្ត និងផ្លូវតាមរថយន្តពីទីក្រុងតំបន់ ២

- កែលំអផ្លូវចេញ ចូល សម្រាប់អ្នករស់នៅក្នុងតំបន់នោះ ដោយរៀបរយការប៉ះពាល់រមណីយដ្ឋានប្រាសាទបុរាណ
- កំណត់ទីតាំងទទួលភ្ញៀវ ទស្សនិកជន និងទីលានចំណតនៅក្នុងតំបន់ទ្រនាប់
- បង្កើតឱ្យមានផ្លូវថ្មីៗ រឹងព័ទ្ធជុំវិញរមណីយដ្ឋានប្រាសាទព្រះវិហារ និងបង្វែរផ្លូវទាំងឡាយដែលបណ្តាល ឱ្យប៉ះពាល់ដល់តំបន់ការពាររមណីយដ្ឋានប្រាសាទ
- រក្សា និងទុកប្រើប្រាស់កំណត់ផ្លូវចាប់ពីចំណុច F ទៅចំណុច T សម្រាប់ជាសេវាទេសចរណ៍ធ្វើដំណើរដោយធ្វើរឿង ជិះសេះ ជិះដំរី ឬទោចក្រយានយន្ត បន្ទាប់ពីចំណតរថយន្តត្រូវបានរៀបចំហើយ និងផ្លូវបុរាណ GB ឬផ្លូវមួយផ្សេងទៀត ត្រូវបានស្តារ និងដាក់ឱ្យដំណើរការជាមុនសិន ។

ផ្នែកទី ៤
សំណង់ទេសចរណ៍

មាត្រា ១៥ ..

គ្រប់ការសាងសង់សំណង់ទេសចរណ៍នៅក្នុងរមណីយដ្ឋានវប្បធម៌ ក្នុងតំបន់ទាំង ៤ ត្រូវមានការអនុញ្ញាតពី អ.ជ.ព.វ និងប្រព្រឹត្តទៅតាមបទបញ្ជារបស់ អ.ជ.ព.វ ។

អ.ជ.ព.វ ត្រូវបង្កើតឱ្យមានមធ្យោបាយដឹកភ្ញៀវទេសចរឡើងចុះភ្នំប្រាសាទព្រះវិហារ ។ ទន្ទឹមនេះ អ.ជ.ព.វ ត្រូវបង្កលក្ខណៈ សម្បត្តិដល់ប្រជាពលរដ្ឋ ដែលមានបំណងចូលរួមក្នុងការដឹកជញ្ជូន ភ្ញៀវទេសចរផងដែរ ។

មាត្រា ១៦ ..

- រាល់សំណង់ទេសចរណ៍ ក្នុងតំបន់ ១ អ.ជ.ព.វ ត្រូវ ៖
- អនុញ្ញាតឱ្យមានសំណង់តិចបំផុត ហើយជាសំណង់ស្រាលនិងលាក់ក្នុងព្រៃសម្រាប់ទស្សនិកជន
 - កំណត់ទីកន្លែង និងរៀបចំឱ្យមានទីលានចំណតទោចក្រយានយន្ត រថយន្តទេសចរណ៍ធុនតូចឱ្យតិចបំផុត
 - រៀបចំកន្លែងឱ្យទស្សនិកជនបានទស្សនាកំណាយខាងបុរាណវិទ្យា និងការងារជួសជុលប្រាសាទដែលនឹងត្រូវអនុវត្ត
 - រៀបចំ ជួសជុល កែលំអដំណើរបុរាណក្នុងតំបន់ ២ ដោយរក្សាទុកចំណីដីចម្ងាយ ៥០ (ហាសិប) ម៉ែត្រសងខាង ចាប់ពីអ័ក្សដំណើរ ដើម្បីបើកឱ្យទេសចរប្រើប្រាស់ ។

មាត្រា ១៧ .-

រាល់សំណង់ទេសចរណ៍ក្នុងតំបន់ ២ អ.ជ.ព.វ ត្រូវកំណត់ទីកន្លែង និងរៀបចំឱ្យមានទីលាន ចំណតទោចក្រយានយន្ត រថយន្តទេសចរណ៍ចុះតូច ប៊ីស និងមីនីប៊ីស ។

មាត្រា ១៨ .-

ក្នុងតំបន់ ៣ អ.ជ.ព.វ ត្រូវ ÷
- បន្ថយហេតុផលប៉ះពាល់អវិជ្ជមានបណ្តាលមកពីទេសចរណ៍ទៅលើសហគមន៍រស់នៅទីនោះ
- រៀបចំទីកន្លែងតូចៗ និងមជ្ឈមណ្ឌលសិប្បកម្ម ដើម្បីផ្តល់លទ្ធភាពផ្នែកសេដ្ឋកិច្ចដល់អ្នករស់នៅ ទីនោះ ។

**ផ្នែកទី ៥
ការបង្ហាញរមណីយដ្ឋានវប្បធម៌**

មាត្រា ១៩ .-

ក្នុងការបង្ហាញរមណីយដ្ឋានវប្បធម៌ធម្មជាតិ ក្នុងតំបន់ទាំង ៤ អ.ជ.ព.វ ត្រូវ ÷
- រៀបចំផែនការ ដើម្បីបង្ហាញបុរាណវិទ្យា នវវិទ្យា ព្រមទាំងតំបន់ការពារធម្មជាតិ និងប្រពៃណី អ្នកស្រុកនៃតំបន់
- បង្កើតមជ្ឈមណ្ឌលព័ត៌មាននៅក្រៅរមណីយដ្ឋានត្រូវការពារដាច់ខាត ដើម្បីផ្តល់ជូនទស្សនិកជន នូវការណែនាំស្តីពីបេតិកភណ្ឌប្រាសាទព្រះវិហារ ។

មាត្រា ២០ .-

ក្នុងតំបន់ ១ និងតំបន់ ២ អ.ជ.ព.វ ត្រូវរៀបចំដំណើរទស្សនកិច្ច ឱ្យមានមគ្គុទ្ទេសក៍ និងដាក់ផ្លាក សញ្ញាបង្ហាញពីរមណីយដ្ឋានដែលមានលក្ខណៈដោយឡែក ដូចជា ពឹងតាឌី ការដ្ឋានយកថ្មកសាង ប្រាសាទ និងស្រះបុរាណ ។

មាត្រា ២១ .-

ក្នុងតំបន់ ៣ អ.ជ.ព.វ ត្រូវបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនដូចជា ទស្សនីយភាពផ្នែករាំ បុរាណ ប្រពៃណី ទំនៀមទម្លាប់ ផលិតកម្មសិប្បកម្ម និងទិដ្ឋភាពពិសេសៗពាក់ព័ន្ធដល់ទីតាំង ពេល វេលាដោយឡែករបស់ភ្នំប្រាសាទព្រះវិហារ ។

ផ្នែកទី ៦

ការដ្ឋានយកច្នៃ

មាត្រា ២២ .-

ការធ្វើអាជីវកម្មយកច្នៃនៅរមណីយដ្ឋានវប្បធម៌ធម្មជាតិ ក្នុងតំបន់ទាំង ៤ អ.ជ.ព.វ ត្រូវ +

- កំណត់ និងការពារការដ្ឋានជីកយកច្នៃបាយក្រៀម និងថ្នាក់នៅក្នុងរមណីយដ្ឋានដែលត្រូវការការសម្រាប់យកមកប្រើប្រាស់ក្នុងការជួសជុលបុរាណវត្ថុ និងប្រាង្គប្រាសាទ ក្រោយពីបានធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងបានការអនុញ្ញាតពី អ.ជ.ព.វ រួច
- ហាមឃាត់ការជីកកាយយកដីឥដ្ឋ និងថ្មក្នុងរមណីយដ្ឋាននានាដែលត្រូវការការ ដើម្បីយកទៅប្រើប្រាស់ក្នុងការស្ថាបនាផ្លូវ ឬសំណង់ផ្សេងៗទៀត ។

ផ្នែកទី ៧

ការចាត់ចែងទឹក

មាត្រា ២៣ .-

ក្នុងការចាត់ចែងទឹកនៅរមណីយដ្ឋានវប្បធម៌ធម្មជាតិ ក្នុងតំបន់ការពារទាំង ៤ អ.ជ.ព.វ ត្រូវ +

- ជួសជុលដោយផ្នែកៗនូវរចនាសម្ព័ន្ធធារាសាស្ត្របុរាណ និងចាត់ចែងរបបគ្រប់គ្រងទឹក តាមសំណង់ ធារាសាស្ត្រថ្មី និងមានប្រសិទ្ធភាព
- ជៀសវាងការប្រើបច្ចេកវិទ្យា និងរចនាសម្ព័ន្ធថ្មី ដែលអាចធ្វើឱ្យប៉ះពាល់ដល់សំណង់បុរាណ ។

មាត្រា ២៤ .-

ក្នុងតំបន់១ អ.ជ.ព.វ ត្រូវថែរក្សាស្រះបុរាណ អូរធម្មជាតិដែលមានស្រាប់ និងការពារនូវបរិស្ថាន ។

មាត្រា ២៥ .-

ក្នុងតំបន់ ២ អ.ជ.ព.វ ត្រូវ +

- ថែរក្សាស្រះ អាងស្តុកទឹក និងអូរធម្មជាតិ ដែលមានស្រាប់ និងការពារនូវបរិស្ថាន
- ថែរក្សា និងពង្រឹងអាងស្តុកទឹកដែលមានស្រាប់ ដោយបង្កើនគុណភាពទឹកឱ្យបានស្អាត និងមានបរិស្ថានល្អ ។

មាត្រា ២៦ .-

ក្នុងតំបន់ ៣ អ.ជ.ព.វ ត្រូវអភិវឌ្ឍធារាសាស្ត្រតូចៗ ដើម្បីបង្កើនផលិតផលកសិកម្ម និងដើម្បីការប្រើប្រាស់ផ្ទាល់របស់អ្នករស់នៅទីនោះ ដោយមិនធ្វើឱ្យប៉ះពាល់ដល់បុរាណវត្ថុ ។

ផ្នែកទី ៨

ការចាត់ចែងគ្រប់គ្រងទេសភាព

មាត្រា ២៧ ..

ក្នុងការចាត់ចែងគ្រប់គ្រងទេសភាពនៅរមណីយដ្ឋានវប្បធម៌ធម្មជាតិ ក្នុងតំបន់ទាំងអស់ អ.ជ.ព.វ ត្រូវ ÷

- ការពារ និងបង្កើនតម្លៃទេសភាពវប្បធម៌គ្រប់ការអភិវឌ្ឍ
- បញ្ជូនទៅក្នុងផែនការ និងសកម្មភាពនៃការចាត់ចែងគ្រប់គ្រងរមណីយដ្ឋាន រាល់គោលនយោបាយ និងទិសដៅសម្រាប់ការចាត់ចែងគ្រប់គ្រងទេសភាព ។

មាត្រា ២៨ ..

ក្នុងតំបន់ ១ អ.ជ.ព.វ ត្រូវ ÷

- រៀបចំបង្ហាញសភាពដើមពិតនៃបុរាណវិទ្យា ដោយរៀបចំទេសភាពឱ្យមានលក្ខណៈសមស្របតាមបុរាណវិទ្យា
- ចាត់ចែងរៀបចំទេសភាពនៅជុំវិញប្រាសាទ ។

មាត្រា ២៩ ..

ក្នុងតំបន់ ២ អ.ជ.ព.វ ត្រូវរក្សា និងបង្កើតព្រៃទ្រនាប់ ។

មាត្រា ៣០ ..

ក្នុងតំបន់ ៣ អ.ជ.ព.វ ត្រូវលើកស្ទួយតម្លៃទេសភាព តាមរយៈការបង្កើតសកម្មភាពកសិកម្ម និងការរៀបចំដែនដី ។

ផ្នែកទី ៩

ការចាត់ចែងគ្រប់គ្រងធនធានធម្មជាតិ

មាត្រា ៣១ ..

រាល់ការចាត់ចែងគ្រប់គ្រងធនធានធម្មជាតិនៅរមណីយដ្ឋានវប្បធម៌ធម្មជាតិ ក្នុងតំបន់ ១, ២ និង ៣ អ.ជ.ព.វ ត្រូវគ្រប់គ្រងទឹក ព្រៃឈើ និងសត្វព្រៃ ដើម្បីថែរក្សានិងបង្កើនជីវចម្រុះ ។

រាល់ការចាត់ចែង និងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ ៤ ត្រូវអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

មាត្រា ៣២ .~

ក្នុងតំបន់ ១ អ.ជ.ព.វ ត្រូវ ÷

- ថែរក្សា និងដាំឡើងវិញ នូវព្រៃឈើធម្មជាតិ ទឹក និង ដីព្រៃឈើ
- ថែទាំ ដាំដើមឈើនៅជុំវិញប្រាសាទឱ្យបានគង់វង្ស ។ យកចេញដើមឈើដែលប៉ះពាល់ដល់សោភ័ណភាព ឬអាចបំផ្លាញដល់ប្រាង្គប្រាសាទ ។

មាត្រា ៣៣ .~

ក្នុងតំបន់ ២ និងតំបន់ ៣ អ.ជ.ព.វ ត្រូវ ÷

- បង្កើនសួនរុក្ខជាតិ និងផ្លូវលំតាមដងព្រៃ
- ចាប់ផ្តើមអនុវត្តកម្មវិធីដាំដើមឈើ ដែលមានពូជនៅក្នុងតំបន់នេះ ។

ផ្នែកទី ១០

អំពីអ្នករស់នៅតាមតំបន់

មាត្រា ៣៤ .~

ក្នុងរមណីយដ្ឋានវប្បធម៌ធម្មជាតិ តំបន់ទាំង ៤ អ.ជ.ព.វ ត្រូវផ្តល់អាទិភាពការងារដល់អ្នករស់នៅក្នុងរមណីយដ្ឋានត្រូវការការក្នុងវិស័យចាត់ចែងគ្រប់គ្រងថែទាំរមណីយដ្ឋាន ។

មាត្រា ៣៥ .~

ក្នុងតំបន់ ១ និងតំបន់ ២ អ.ជ.ព.វ មិនអនុញ្ញាតឱ្យមានភូមិ និងទីប្រជុំជន ។

មាត្រា ៣៦ .~

ក្នុងតំបន់ ៣ និងតំបន់ ៤ អ.ជ.ព.វ ត្រូវ ÷

- បង្កលក្ខណៈងាយស្រួល ជួយជំរុញ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋរស់នៅឱ្យបង្កើនផលកសិកម្មស្រូវ និងដំណាំផ្លែឈើហូបផ្លែ និងដាំបន្លែបង្ការសម្រាប់បម្រើឱ្យភ្ញៀវទេសចរ ដើម្បីបន្ថយការនាំចូលពីបរទេស និងបង្កើនការងារជូនប្រជាពលរដ្ឋ
- រក្សាទុកការប្រើប្រាស់តាមប្រពៃណីនូវដីស្រែ និងវាលស្មៅសម្រាប់សត្វ ។

**ផ្នែកទី ១១
អំពីវត្តអារាម**

មាត្រា ៣៧ .~

ក្នុងតំបន់ ១ និងតំបន់ ២ អ.ជ.ព.វ មិនអនុញ្ញាតឱ្យមានវត្ត ឬទីតាំងសាសនាផ្សេងៗ ទេ ។

មាត្រា ៣៨ .~

ក្នុងតំបន់ ៣ និងតំបន់ ៤ ការបង្កើតវត្តថ្មីនៅតាមភូមិធានាត្រូវគោរពតាមបទប្បញ្ញត្តិច្បាប់ ។

មាត្រា ៣៩.~

មិនអនុញ្ញាតឱ្យស្នាក់អាស្រ័យពេលយប់នៅក្នុងប្រាសាទព្រះវិហារ ។

ផ្នែកទី ១២

អំពីសិប្បកម្ម និង សេវាកម្ម

មាត្រា ៤០ .~

មិនអនុញ្ញាតឱ្យមានការអភិវឌ្ឍឧស្សាហកម្ម ឬពាណិជ្ជកម្មក្នុងរមណីយដ្ឋានការពារ នៅតំបន់ ១ តំបន់ ២ និងតំបន់ ៣ លើកលែងតែសិប្បកម្ម ឬ សេវាកម្មមានទ្រង់ទ្រាយតូចៗបម្រើឱ្យវិស័យទេសចរណ៍ ចាំបាច់ក្នុងការថែទាំ និងកិច្ចការពារទេសភាព វប្បធម៌ និងតំបន់បម្រុងផ្នែកបុរាណវិទ្យា ។

ត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវរាល់សំណល់បង្កើតឡើងដោយសិប្បកម្ម និងសេវាកម្ម ។

មាត្រា ៤១ .~

ក្នុងតំបន់ ១ និងតំបន់ ២ អ.ជ.ព.វ ត្រូវកំណត់ទីតាំង ទំហំ និងចំនួនលក់ដូរវត្ថុទាំងឡាយបម្រើឱ្យ ទេសចរណ៍ឱ្យតិចបំផុត ។

មាត្រា ៤២ .~

ក្នុងតំបន់ ៣ អ.ជ.ព.វ ត្រូវ +

- បង្កើត និងបង្កើនរោងសិប្បកម្មនៅក្នុងភូមិដែលមានស្រាប់ ឬក្នុងមជ្ឈមណ្ឌលទទួលទេសចរ
- ជំរុញសិប្បកម្មតូចៗ និងក្នុងការផលិតវត្ថុអនុស្សាវរីយ៍ ។

ផ្នែកទី ១៣ អំពីបណ្តាញចរន្តអគ្គិសនី

មាត្រា ៤៣ ..

ក្នុងតំបន់ ១ តំបន់ ២ និងតំបន់ ៣ អ.ជ.ព.វ ។

- ត្រូវបានអនុញ្ញាតឱ្យដាក់បណ្តាញចរន្តអគ្គិសនី ដែលផ្តល់អគ្គិសនីដល់មូលដ្ឋាននោះ ដោយរក្សាសោភ័ណភាពធម្មជាតិ
- គ្រប់គ្រងរាល់ការតុបតែង និងការរៀបចំពិធីផ្សេងៗក្នុងតំបន់ ដែលត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេស ។

ផ្នែកទី ១៤ ការទាក់ទាញអារម្មណ៍ចំពោះបរិស្ថាន

មាត្រា ៤៤ ..

ក្នុងតំបន់ទាំង ៤ អ.ជ.ព.វ ត្រូវធ្វើអនុវត្តកម្មវិធី ដើម្បីឱ្យមានការទាក់ទាញអារម្មណ៍ប្រជាជនមូលដ្ឋាន និងទស្សនិកជន ចំពោះសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ ធម្មជាតិ និងចំពោះបញ្ហា បរិស្ថាន ។

មាត្រា ៤៥ ..

ក្នុងតំបន់ ១ អ.ជ.ព.វ ត្រូវ ។

- កំណត់ទីតាំង និងរៀបចំតុបលក់ដូរវត្ថុអនុស្សាវរីយ៍តាមរចនាប័ទ្មខ្មែរ
- កំណត់ទីតាំង និងរៀបចំឱ្យមានបង្គន់អនាម័យ ចុងដាក់សំរាមឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ។

ផ្នែកទី ១៥ ការបណ្តុះបណ្តាលបេតិកភណ្ឌវប្បធម៌

មាត្រា ៤៦ ..

អ.ជ.ព.វ ត្រូវ ។

- បណ្តុះបណ្តាលកម្មករសម្រាប់ការដ្ឋានកំណាយ និងការជួសជុល
- បណ្តុះបណ្តាលមគ្គុទ្ទេសក៍ ឆ្នាំឡាន និងបុគ្គលិកថែទាំ
- បណ្តុះបណ្តាលបុរាណវិទូ ស្ថាបត្យករជួសជុល និងអ្នកប្រកបវិជ្ជាជីវៈផ្សេងៗទៀត ក្នុងផ្នែកចាត់ចែងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ ធម្មជាតិ

- យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងតំបន់មុនគេ ដើម្បីរក្សានិរន្តរភាព ក្នុងការការពារ និង ការអភិវឌ្ឍ បានយូរអង្វែង ។

ជំពូកទី ៣
អវសានប្បញ្ញត្តិ

មាត្រា ៤៧ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៤៨ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអាជ្ញាធរ ជាតិដើម្បីការពារ និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌មេដឹកនាំនៃប្រាសាទព្រះវិហារ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០០៦

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤៨
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ហ៊ុន សែន